

**សេចក្តីថ្លែងការណ៍រួម
ស្តីពី**

ការថ្កោលទោស អំពើបង្ក្រាបដោយហិង្សារបស់កងកម្លាំងរាជរដ្ឋាភិបាលទៅលើក្រុមបាតុករ

អង្គការសង្គមស៊ីវិលមានការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់រាជរដ្ឋាភិបាលដែលប្រើ ប៉ូលីស កងរាជអាវុធហត្ថ ជាពិសេសយោធា ដែលបានបង្ក្រាបដោយហិង្សាដ៏យោរយៅទៅលើកម្មករ កម្មការនី និងប្រជាពលរដ្ឋ បណ្តាលអោយមានការស្លាប់ រងរបួសជាទម្ងន់ និងមានការចាប់ខ្លួនមេដឹកនាំសហជីព កម្មករ និង ព្រះសង្ឃជាច្រើនអង្គ ព្រមទាំងសកម្មជនការពារសិទ្ធិលំនៅដ្ឋានជាច្រើនរូបទៀត។ ក្នុងអំឡុងពេល២ថ្ងៃកន្លងទៅនេះ នៅតំបន់រោងចក្រ សួនឧស្សាហកម្មកាណាឌីយ៉ា (ផ្លូវវែងស្រែង) និងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតាមផ្លូវជាតិលេខ៤ ។ ក្នុងការចាប់ខ្លួននោះមានលោក **វន់ ពៅ** ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងលោក **ចេង សារឿន** អ្នកសមប្របសម្រួលនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។

យើងយល់ឃើញថាប៉ូលីស កងរាជអាវុធហត្ថ ជាពិសេសយោធា ដែលបានប្រើប្រាស់អាវុធ មានកំភ្លើង និងដៃកបំពង់ទីបាយបង្ក្រាបមកលើបាតុករខណៈពេលដែលពួកគេធ្វើបាតុកម្មអហិង្សាទាមទារប្រាក់ឈ្នួលអប្បបរមានិងការបញ្ចុះតម្លៃប្រេងសាំង គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទង្វើនេះផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលមានចែងក្នុងមាត្រា១និង៣៧ស្តីពីការគោរពសិទ្ធិមនុស្សនិង សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី។ ជាពិសេសការបង្ក្រាបរបស់កងកម្លាំងយោធា គឺជាទង្វើដែលខុសទៅនឹងដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានតួនាទីជាអ្នកការពារជាតិ និង បូរណភាពទឹកដី។

យើងសូមអំពាវនាវដល់រាជរដ្ឋាភិបាល គណបក្សនយោបាយ និងក្រុមពាក់ព័ន្ធជូចខាងក្រោម៖

- រដ្ឋាភិបាល ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាទាំងឡាយទៅលើក្រុមបាតុករ និងត្រូវការពារសុវត្ថិភាពក្រុមបាតុករ ជាពិសេសត្រូវទទួលសុខុសត្រូវចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត និងអ្នករងរបួសទាំងអស់ ហើយរដ្ឋាភិបាលត្រូវធ្វើការស៊ើបអង្កេត និងចាប់ខ្លួនមកជំនួសទោសជាបន្ទាន់តាមច្បាប់នូវជនល្មើសដែលបានបាញ់គ្រាប់ពិត និងប្រើអំពើហិង្សាបង្កឲ្យបាតុករស្លាប់និងរងរបួសធ្ងន់ធ្ងរជាច្រើននាក់។
- ឧត្តមក្រុមប្រឹក្សាការពារជាតិត្រូវចាត់វិធានការបន្ទាន់ដើម្បីបញ្ឈប់នូវការប្រើកងកម្លាំងយោធាក្នុងការបង្ក្រាបទៅលើកម្មករ កម្មការនី និងប្រជាពលរដ្ឋស្ងួតត្រង់។
- ត្រូវដោះលែងជាបន្ទាន់នូវមនុស្សដែលត្រូវបានកងកម្លាំងចាប់ខ្លួនទាំងអស់ដោយឥតលក្ខខ័ណ្ឌ ។

- គណបក្សនយោបាយទាំងអស់ត្រូវប្រកាន់គោលជំហរអហិង្សាក្នុងការដោះស្រាយបញ្ហានានាដែលកើតមាន។
- សមាជិកសហជីព និងបាតុករទាំងអស់ត្រូវតែប្រកាន់អហិង្សាក្នុងការសំដែងមតិទាមទារអ្វីមួយ ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

១. លោក សុក សំអឿន	ប្រធានសម្ព័ន្ធ CISA ០១២ ៩០១ ១៩៩
២. លោក ព្រាប កុល	នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TIC) ០១២ ៨៧៧ ៨៣៣
៣. លោក សន ជ័យ	តំណាងប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធគណនេយ្យសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ANSA) ០១២ ៤៤៥ ៦៤២
៤. លោក សួន ប៊ុនសក្តិ	លេខាធិការប្រតិបត្តិនៃគណកម្មាធិការប្រព្រឹត្តិកម្មការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ០៩២ ៣៤៤ ៣៥៧
៥. លោក សេង ឫទ្ធិ	នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ(KIND) ០១៧៦៨១ ៨៨០
៦. កញ្ញា សុខ សុផា	អ្នកសម្របសម្រួលគណៈកម្មាលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ(CPWP) ០៧៧ ៥២៩២៦២
៧. លោក ម៉ក់ សុខា	លេខាធិការបណ្តាញបុរសកម្ពុជា (CMN) ០១២ ៩៤៨ ៧៨៦
៨. លោកស្រី រស់ សុភាព	នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) និងជាតំណាងរបស់បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍(GADNet) ០១២៦២៧៨៥៧
១១. លោកស្រី ធីតាយិះ	នាយិកាប្រតិបត្តិអង្គការ សីលការ ០១២៨៣៨៤៦៤
១២. លោកស្រី ប្រុក វណ្ណនី	TTT WGP ០១២ ៥៣៨ ២០១
១៣. លោក ញឹក សារិន	ទីប្រឹក្សា អង្គការស្តារកម្ពុជា ០១២៣៣៨២
១៤. លោក ខាន់ សំបូររតនា	មន្ត្រីទំនាក់ទំនង អង្គការ CCC ០៧៨ ៦១៦ ២៦៨
១៥. លោកស្រី ប៉ុក ប៊ុណ្ណា	SM CCRPC ០១២៧៣១ ៧៩៣
១៦. លោក ជាន់ ស៊ីថាន	ប្រធានកម្មវិធីជីវិត និង ជីវភាព ០៧៧ ៧១៧ ៧៩៧
១៧. លោក តឹក សុភក្រី	GAT Manager Caritas Cambodia ០១២៦១០ ៨៣០
១៨. លោក រុន សារាយ	នាយកប្រតិបត្តិអង្គការ LAC ០១២ ៨៣៨ ៣៤១
១៩. លោក អ៊ូច ឡេង	ប្រធាន HRTF ០១៦ ៧០៥ ៥៦៧
២០. លោក ជាង សុខា	នាយកប្រតិបត្តិ អង្គការ YRDP ០១២ ៣៦០ ៤៦៤
២២. លោក នី ចរិយា	ប្រធានស៊ើបអង្កេតជាន់ខ្ពស់ អង្គការ ADHOC ០១១ ២៧ ៤៩៥៩
២៣. លោក តារា ឫទ្ធិ	មន្ត្រីកម្មវិធី អង្គការ DPA ០១៧ ៦៦២ ៦១៦
២៤. លោក ផា សុផា	នាយកគ្រប់គ្រង អង្គការពង្រឹងយុវជននៅកម្ពុជា ០៩៧ ៨៨៩ ៧៨៨៩
២៥. លោក អោក សំអិត	មន្ត្រីកម្មវិធី មជ្ឈមណ្ឌល PDP-Center ០៩០២២៩ ៩៤៤